



អង្គការសហគមន៍ទន្លេត្នោត

Sahmakum Teang Tnaut Organization • a Cambodian Urban NGO

ការពិត និងតួលេខ #៤៤

ខែកញ្ញា ឆ្នាំ២០២១



**ស្ថានភាពរស់នៅរបស់
អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ**



អង្គការសហគមន៍ឆ្នោត

Sahmakum Teang Tnaut Organization • a Cambodian Urban NGO

អង្គការសហគមន៍ឆ្នោត (STT) ត្រូវបានបង្កើតក្នុងឆ្នាំ២០០៥ និងត្រូវបានចុះបញ្ជីជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជួយគាំទ្រដល់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០០៦។ អង្គការសហគមន៍ឆ្នោតចាប់ផ្តើមជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលផ្តោតលើការជួយលើកកម្ពស់ផ្នែកបច្ចេកទេសដល់សហគមន៍ក្រីក្រ និងបន្ទាប់មកលូតលាស់ខ្លួន ដោយផលិតជាផែនទីសហគមន៍ក្រីក្រ ការសិក្សាស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការជួយដល់សហគមន៍ក្រីក្រ និងងាយរងគ្រោះក្នុងរាជធានីភ្នំពេញឱ្យទទួលបានសិទ្ធិដីធ្លី និងសិទ្ធិលំនៅឋាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

ទូរស័ព្ទលេខ៖ (+៨៥៥) ២៣ ៥៥៥ ១៩៦៤

អ៊ីម៉ែល៖ info@teangtnaut.org

គេហទំព័រ៖ www.teangtnaut.org

ហ្វេសប៊ុក៖ <https://www.facebook.com/sttcambodia>

ត្វីទ័រ៖ <https://twitter.com/STTCambodia>

មាតិកា

មាតិកា	i
បញ្ជីតារាង.....	ii
បញ្ជីក្រាហ្វិក	ii
១. សេចក្តីផ្តើម.....	១
២. វិធីសាស្ត្រស្រាវជ្រាវ	១
៣. អ្នកប្រកបរបរក្រៅប្រព័ន្ធ	២
៤. ការរកឃើញសំខាន់ៗ	៣
៥. អនុសាសន៍.....	៧

បញ្ជីតារាង

តារាងទី១៖ ក្រុមអ្នកប្រកបរបរក្រៅប្រព័ន្ធដែលត្រូវបានសម្ភាស ៤
តារាងទី២៖ ការប្រែប្រួលនៃប្រាក់ចំណូលក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ៥
តារាងទី៣៖ អត្ថប្រយោជន៍ នៃប.ស.ស និងប័ណ្ណសមធម៌..... ៧
តារាងទី៤៖ ការទទួលបានការគាំទ្រក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩..... ៨

បញ្ជីក្រាហ្វិក

ក្រាហ្វិកទី១៖ ហេតុផលនៃការបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩..... ៦
ក្រាហ្វិកទី២៖ ការប្រែប្រួលនៃប្រាក់ចំណូលក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩
តាមប្រភេទការងារ ៦
ក្រាហ្វិកទី៣៖ ប្រភេទនៃការគាំទ្រ ដែលក្រុមអ្នកប្រកបរបរក្រៅប្រព័ន្ធចង់បានពីរាជរដ្ឋាភិបាល.៨

១. សេចក្តីផ្តើម

របាយការណ៍នេះ ត្រូវបានរៀបរៀងឡើងក្នុងគោលបំណងបង្ហាញពី ស្ថានភាពរស់នៅរបស់អ្នកប្រកបរបរក្រៅប្រព័ន្ធ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ វិបត្តិសកលនេះបានជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់ពួកគាត់យ៉ាងខ្លាំង ដោយសារការងាររបស់ពួកគាត់មិនមានកិច្ចសន្យាការងារផ្លូវការច្បាស់លាស់។

ជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកប្រកបរបរក្រៅប្រព័ន្ធ ព្រោះវាបានបង្កនូវវិបត្តិសេដ្ឋកិច្ច និងធ្វើឱ្យពួកគាត់បាត់បង់ប្រភពប្រាក់ចំណូលរបស់ពួកគាត់។ ការស្រាវជ្រាវនេះ ពិនិត្យមើលទៅលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើ អ្នកប្រកបរបរក្រៅប្រព័ន្ធជិតមួយយន្តការនៅក្នុងរាជធានីភ្នំពេញ។

ជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក។ ហានិភ័យផ្នែកសុខភាពមានសភាពធ្ងន់ធ្ងរ ហើយសេដ្ឋកិច្ចក៏ទទួលផលប៉ះពាល់កាន់តែខ្លាំងផងដែរ។ សេដ្ឋកិច្ចប្រទេសកម្ពុជាក៏កំពុងទទួលផលប៉ះពាល់ផងដែរ¹ ជាពិសេសក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះមួយចំនួននៅក្នុងប្រទេសកម្ពុជា ដូចជាក្រុមអ្នកប្រកបរបរក្រៅប្រព័ន្ធ គឺជាអ្នកដែលកំពុងទទួលផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺនេះ។

២. វិធីសាស្ត្រស្រាវជ្រាវ

វិធីសាស្ត្រស្រាវជ្រាវដែលត្រូវបានប្រើប្រាស់នៅក្នុងរបាយការណ៍នេះ មានលក្ខណៈបែបគុណភាពនិងបរិមាណ ដោយប្រើប្រាស់កម្រងសំណួរ។ ការស្រាវជ្រាវនេះបានសាកសួរទៅកាន់ប្រជាពលរដ្ឋចំនួន ៩៦ នាក់ ដែលជាទំហំសំណាកគំរូនៃការស្រាវជ្រាវ។ ក្នុងចំណោមអ្នកឆ្លើយតបទាំងនេះ មានបុរសជាង ៦០% រីឯស្ត្រីមានចំនួនជាង ៣៩%។

ការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្នុងចន្លោះខែឧសភា និងមិថុនា ក្នុងសហគមន៍ចំនួន ២៥ ដែលមកពីខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌសែនសុខ ខណ្ឌព្រែកព្នៅ និងខណ្ឌបួស្សីកែវ នៃរាជធានីភ្នំពេញ។

ការរកឃើញនៃរបាយការណ៍នេះ មិនតំណាងឱ្យស្ថានភាពអ្នកប្រកបរបរក្រៅប្រព័ន្ធទាំងអស់ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ នោះទេ។ ប៉ុន្តែ វាបង្ហាញពីបញ្ហាដែលកំពុងកើតមានឡើងដល់អ្នកប្រកបរបរក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ បាននិងកំពុងប្រឈមក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ការរកឃើញនេះគឺជារឿងរ៉ាវរបស់ប្រជាពលរដ្ឋ និងគួរតែត្រូវបានប្រើប្រាស់ក្នុងការបង្កើតគោលនយោបាយសម្រាប់ជួយតម្រង់ទិសឱ្យស្ថានភាពបច្ចុប្បន្នប្រសើរឡើង។

¹ ធនាគារពិភពលោក (២០២១) បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រទេសកម្ពុជា ខែធ្នូ៖ សេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត ប៉ុន្តែត្រូវបានគេប៉ាន់ស្មានថានឹងប្រសើរឡើងវិញក្នុងឆ្នាំ២០២១, ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ អាចរកមើលបានពី <https://www.worldbank.org/en/country/cambodia/publication/cambodia-economic-update-dec-2020-cambodian-economy-hit-hard-by-pandemic-but-projected-to-recover-in-2021>

៣. អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ

ការងារក្រៅប្រព័ន្ធគឺជាប្រភេទការងារដែលមិនមានកិច្ចសន្យា ឬមិនមែនជាការងារពេញម៉ោង ដូចជាការងារបណ្តោះអាសន្ន ការងារក្រៅម៉ោង ការងារមិនមានកំណត់ម៉ោងច្បាស់លាស់ ការងារម្តងម្កាល ការងារជាទីភ្នាក់ងារ ការងារតាមប្រព័ន្ធខ្ចីដីថល និងការប្រកបរបរដោយខ្លួនឯង។^២ ជាទូទៅអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ តែងតែមានចំណុចដូចគ្នាមួយចំនួនរួមមាន៖

- មិនមានសហជីព (ប៉ុន្តែមិនមែនជានិច្ចកាលនោះទេ)
- មិនមែនជាបុគ្គលិកនៃអង្គការ ឬក្រុមហ៊ុនណាមួយ
- ធ្វើការងារឱ្យខ្លួនឯង
- ជាទូទៅមកពីគ្រួសារមានស្ថានភាពលំបាក
- មិនមានកិច្ចសន្យាការងារ ឬមានកិច្ចសន្យាការងាររយៈពេលខ្លី ឬតាមរដូវកាល

ឧទាហរណ៍មួយចំនួននៃអ្នកប្រកបមុខរបរក្រៅប្រព័ន្ធមានដូចជា អ្នករត់រ៉ឺម៉កទេសចរណ៍(កង់បី) អ្នករើសអេតតាយ (តែមិនមែនជាបុគ្គលិកក្រុមហ៊ុនណាមួយ) អ្នកលក់ដូរតាមទីផ្សារ ឬអ្នកធ្វើការបម្រើតាមផ្ទះ។ ចំណែកឯ ពេទ្យ នគរបាល គ្រូបង្រៀន បុគ្គលក្រុមហ៊ុនស៊ីនទ្រី និងបុគ្គលិកធនាគារ **មិនមែន** ជាប្រភេទអ្នកប្រកបមុខរបរក្រៅប្រព័ន្ធនោះទេ ។



² អង្គការពលកម្មអន្តរជាតិ (២០១៦) ការងារក្រៅប្រព័ន្ធនៅជុំវិញពិភពលោក៖ ស្វែងយល់ពីបញ្ហាប្រឈម និងអនាគត

នៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ប្រជាពលរដ្ឋដែលមកពីក្រុមអ្នកប្រកបមុខរបរក្រៅប្រព័ន្ធខាងក្រោមនេះ ត្រូវបានសម្ភាស៖

តារាងទី១៖ ក្រុមអ្នកប្រកបមុខរបរក្រៅប្រព័ន្ធដែលត្រូវបានសម្ភាស

ប្រភេទក្រុមអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ	ចំនួន
អ្នករត់ម៉ូតូខុប ឬរ៉ឺម៉ក់ទេសចរណ៍	៣០
អ្នកបើករថយន្តឈ្នួល	២
អ្នកលក់ដូរតាមចិញ្ចើមផ្លូវ និងអ្នកលក់ដូរតាមរទេះរុញនៅផ្សារ	១៩
អ្នកធ្វើការងារតាមផ្ទះ	២១
អ្នករើសអេតតាយ	៧
កម្មករសំណង់	១៧
សរុប	៩៦

៤. ការអោយឃើញសំខាន់ៗ

ការថយចុះនៃប្រាក់ចំណូល


អ្នកប្រកបមុខរបរក្រៅប្រព័ន្ធស្ទើរតែទាំងអស់បានលើកឡើងអំពី ការថយចុះប្រាក់ចំណូលរបស់ខ្លួនក្នុង អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយភាគច្រើនបានថយចុះជាង ៦០% នៃប្រាក់ចំណូលរបស់ ពួកគេ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩នេះ។




តារាងទី ២៖ ការប្រែប្រួលនៃប្រាក់ចំណូលក្នុងអំឡុងពេលរាលដាលនៃជំងឺកូវីដ-១៩

ការប្រែប្រួលប្រាក់ចំណូលអំឡុងពេល រាលដាលជំងឺកូវីដ-១៩	អ្នករត់ម៉ូតូឌុប ឬរ៉ឺម៉ក ទេសចរណ៍	អ្នកបើករថយន្តឈ្នួល	អ្នកលក់ដូរតាមចិញ្ចើមផ្លូវនិងតាមទេ៖	អ្នកធ្វើការងារតាមផ្ទះ	អ្នករើសអេតចាយ	កម្មករសំណង់	សរុប
ប្រាក់ចំណូលថយចុះ ប្រមាណ ៣០%	៣	១	៣	២	១	១	១១
ប្រាក់ចំណូលថយចុះ ប្រមាណ ៥០%	១	០	៤	០	៣	៣	១១
ប្រាក់ចំណូលថយចុះ ប្រមាណ ៦០% ទៅ ១០០%	២៦	១	១២	១៨	៣	១១	៧១
ប្រាក់ចំណូលមិនថយចុះ ឬកើនឡើង	០	០	០	១	០	២	៣
សរុប	៣០	២	១៩	២១	៧	១៧	៩៦

អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ បានលើកឡើងនូវហេតុផលជាច្រើនដែលធ្វើឱ្យពួកគេបាត់បង់ប្រាក់ចំណូលក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រាហ្វខាងក្រោមនេះបង្ហាញពីហេតុផលទាំងនោះ។





អ្នកប្រកបមុខរបរក្រៅប្រព័ន្ធខ្លះមិនត្រូវបានគេដាក់បញ្ចូលក្នុងកម្មវិធីជាតិគាំពារសង្គមដូចជា កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (ប័ណ្ណសមធម៌) ឬបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នោះឡើយ។

អ្នកប្រកបមុខរបរក្រៅប្រព័ន្ធមួយចំនួនមិនត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធី ប.ស.ស ឡើយ។ ប.ស.ស គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលឧបត្ថម្ភមូលនិធិដល់កម្មករ ក្នុងករណីចាស់ជរា ពិការភាព គ្រោះថ្នាក់ការងារ ឬប៉ះពាល់ដល់ជីវិត និងឧបត្ថម្ភហេតុផ្សេងៗទៀត។ កម្មវិធីនេះក៏ផ្តល់នូវការថែទាំសុខភាព បន្ថែមពីលើប្រាក់ឧបត្ថម្ភដទៃទៀត ហើយវាមានសារៈសំខាន់ក្នុងការធានាទ្រទ្រង់កម្មករក្នុងរយៈពេលដែលពួកគេមិនអាចធ្វើការងារបានដោយសារជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ។

អ្វីដែលគួរឱ្យបារម្ភផងដែរនោះគឺថាមានអ្នកប្រកបមុខរបរក្រៅប្រព័ន្ធជាង ៦០% ដែលត្រូវបានសម្ភាសមិនមានប័ណ្ណសមធម៌នោះទេ។ អ្នកប្រកបមុខរបរក្រៅប្រព័ន្ធដែលត្រូវបានសម្ភាសហាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប័ណ្ណនេះ បើផ្អែកលើស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ពួកគាត់។ ប័ណ្ណសមធម៌ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ ដូចជាសេវាថែទាំសុខភាពដោយឥតគិតថ្លៃជាដើម។

តារាងទី ៣៖ អត្ថប្រយោជន៍នៃប.ស.ស និងប័ណ្ណសមធម៌

ការទទួលបាន ឬជាសមាជិកនៃប.ស.ស និងប័ណ្ណសមធម៌	ប.ស.ស	ប័ណ្ណសមធម៌
មាន	១១	៣៦
មិនមាន	៨៥	៦០
សរុប	៩៦	៩៦

អ្នកប្រកបមុខរបរក្រៅប្រព័ន្ធចំនួច១០នាក់ដែលត្រូវបានសម្ភាសមិនបានទទួល ឬបានទទួលព័ត៌មាន តិចតួចអំពីដំណើរការនៃការធ្វើប័ណ្ណសមធម៌។


ការងារក្រៅប្រព័ន្ធទទួលបានការគាំទ្រ ប៉ុន្តែអាចនៅមិនទាន់គ្រប់គ្រាន់នៅឡើយ

ស្ទើរតែ ៩០% នៃអ្នកប្រកបមុខរបរក្រៅប្រព័ន្ធបានលើកឡើងថាពួកគេបានទទួលការគាំទ្រមួយចំនួនពី រាជរដ្ឋាភិបាលកម្ពុជា ឬអង្គការសង្គមស៊ីវិល។ ក៏ប៉ុន្តែ នៅមានអ្នកប្រកបមុខរបរក្រៅប្រព័ន្ធជាច្រើននាក់ ដែលនៅមិនទទួលបានការគាំទ្រនេះនៅឡើយទេ។ ជាង ១២% នៃអ្នកប្រកបមុខរបរក្រៅប្រព័ន្ធមិនធ្លាប់ ទទួលបានការគាំទ្រនោះទេ ខណៈដែលជាង ៩០% ទៀត បានរាយការណ៍ថាបានបាត់បង់ប្រាក់ចំណូល ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។

តារាងទី ៤៖ ការទទួលបានការគាំទ្រក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩

តើអ្នកធ្លាប់បានទទួលការគាំទ្រពីរាជរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែរឬទេ?	ចំនួន
ធ្លាប់	៨៤
មិនធ្លាប់	១២
សរុប	៩៦

តារាងក្រាហ្វខាងក្រោមនេះ បង្ហាញពីប្រភេទនៃការគាំទ្រចម្បង ដែលអ្នកប្រកបមុខរបរក្រៅប្រព័ន្ធកំពុងស្វែងរក៖



៥. អនុសាសន៍

ការគាំពារសង្គមជាច្រើនផ្សេងទៀត ត្រូវការចាំបាច់សម្រាប់អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលកំពុងផ្តល់ជំនួយមួយចំនួនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ប៉ុន្តែការពិត និងតួលេខនេះបង្ហាញឱ្យឃើញថាជំនួយគាំទ្រជាច្រើនផ្សេងទៀតគឺកំពុងត្រូវការ។

ប្រជាពលរដ្ឋជាច្រើន កំពុងជួបការលំបាកដោយសារការរីករាលដាលជំងឺកូវីដ-១៩ ហើយក្នុងចំណោមពួកគេទាំងនោះ អ្នកប្រកបមុខរបរក្រៅប្រព័ន្ធគឺ ជាក្រុមដែលទទួលផលប៉ះពាល់ខ្លាំងជាងគេ។ ទោះជាយ៉ាងនេះក្តី មានវិធីជាច្រើនដែលអាចជួយឱ្យពួកគេឆ្លងផុតពីស្ថានភាពលំបាកនេះ។

នៅក្នុងខែមេសា ឆ្នាំ២០២០ តំណាងសហគមន៍ដែលប្រឈមនឹងការលំបាកក្នុងប្រទេសបានដាក់សំណូមពរ ជូនរាជរដ្ឋាភិបាល ឱ្យជួយដល់ពួកគេក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ-១៩។³ សមាជិកជាច្រើននាក់នៃសហគមន៍ទាំងនេះ គឺជាសមាជិកនៃអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ។ លើសពីនេះ អ្នកដែលបានចូលរួមក្នុងកិច្ចសម្ភាសន៍សម្រាប់ ការសិក្សានេះ ក៏បានផ្តល់មតិត្រឡប់អំពីប្រភេទ នៃការគាំទ្រដែលពួកគេត្រូវការដើម្បីឆ្លងផុតក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ អនុសាសន៍ខាងក្រោមនេះត្រូវបានលើកឡើងដោយផ្អែកលើសំណូមពររបស់ពួកគេ។

³ អ្នកដាក់ពាក្យត្រូវបានសាកសួរឱ្យបញ្ជាក់ពីស្នើសុំឱ្យមានការជួយដោះស្រាយបំណុល ៖ <https://vodenglish.news/petitioners-held-questioned-after-requesting-debt-relief-face-masks/>

១. ផ្តល់ប្រាក់ឧបត្ថម្ភ និងចែកស្បៀងអាហារបន្ថែមទៀត

អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ត្រូវការជំនួយដើម្បីឆ្លងផុតពីជំងឺរីករាលដាលសកលនេះ។ អ្នកដែលបានចូលរួមក្នុងកិច្ចសម្ភាសន៍សម្រាប់ការសិក្សានេះស្ទើរតែទាំងអស់បានលើកឡើងថាពួកគេបានបាត់បង់ប្រាក់ចំណូលមួយផ្នែកធំរបស់ពួកគេ។ អ្នកឆ្លើយតបពីរនាក់បានប្រាប់ថាពួកគេមិនមានស្បៀងអាហារគ្រប់គ្រាន់សម្រាប់បរិភោគទេ។ រាជរដ្ឋាភិបាលគួរសហការជាមួយអង្គការសង្គមស៊ីវិល ដើម្បីធានាថាអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ និងគ្រប់អ្នកដែលត្រូវការការគាំទ្រទាំងអស់ទទួលបានជំនួយពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់សាច់ប្រាក់ និងការចែកស្បៀងអាហារទៅក្រុម ដែលទទួលបានផលប៉ះពាល់។

២. អនុវត្តកម្មវិធីចែកប័ណ្ណសមធម៌ និងចុះឈ្មោះអ្នកប្រកបមុខរបរក្រៅប្រព័ន្ធ ឱ្យបានច្រើននាក់តាមដែលអាចធ្វើទៅបាន

រាជរដ្ឋាភិបាលកម្ពុជាគួរបន្តអនុវត្តកម្មវិធីចែកប័ណ្ណសមធម៌ និងផ្តោតសំខាន់លើការចុះបញ្ជីឈ្មោះគ្រួសារក្រីក្រឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ បើសិនជាមិនមានការអនុវត្តកម្មវិធីចែកប័ណ្ណសមធម៌ឱ្យបានត្រឹមត្រូវទេនោះប្រជាពលរដ្ឋដែលត្រូវការវាជាចាំបាច់នឹងមិនអាចទទួលបានប័ណ្ណនេះឡើយ។

៣. បញ្ចូលអ្នកប្រកបមុខរបរក្រៅប្រព័ន្ធនៅក្នុងកម្មវិធីប.ស.ស

ដូចគ្នានោះដែរ ប.ស.ស គួរដាក់បញ្ចូលអ្នកប្រកបមុខរបរក្រៅប្រព័ន្ធបន្ថែមទៀតទៅក្នុងផែនការងាររបស់ខ្លួន។ រាជរដ្ឋាភិបាលកម្ពុជាគួរធ្វើការជាមួយអង្គការសង្គមស៊ីវិលដើម្បីធានាថា ប.ស.ស អាចបំពេញគោលដៅរបស់ខ្លួនក្នុងការផ្តល់សន្តិសុខដល់ អ្នកប្រកបមុខរបរក្រៅប្រព័ន្ធតាមរយៈរបបសន្តិសុខ និងគ្រោះថ្នាក់ការងារ។



អង្គការសហគមន៍ខេត្ត

Sahmakum Teang Tnaut Organization • a Cambodian Urban NGO

ទូរស័ព្ទទំនាក់ទំនង៖ ០២៣ ៥៥ ១៩៦៤

គេហទំព័រ៖ www.teangtnaut.org

សំឡេងទីក្រុង៖ <https://urbanvoicecambodia.net>

ហ្វេសប៊ុក៖ <https://www.facebook.com/sttcambodia>